



ក្រសួងពេទ្យ
លេខ៖ ១៩០២០២៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អនុប្រើប្រាស់

គ្មាន

ការបង្កើតយុទ្ធភាពរបស់ប្រជាធិបតេយ្យ
សម្រាប់ការបង្កើតសេវាឌ្ឋាននៃប្រជាធិបតេយ្យក្នុងជាតិ

របៀបបង្កើត

- បានយើងដឹងដម្លនូននៃព្រះរាជាណាចក្រកម្ពុជា
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការរំគារការដំណឹងដោយក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/១២១៣/១៣៨៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរំកសដ្ឋុល និងបំពេញបន្ថែមសមាសភាពរាជដោយក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៦/៣៦៨ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការរំកសដ្ឋុលសមាសភាពសមាជិករាជដោយក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៧/៣៨០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៩ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការរំភ័យបំ និងការប្រព័ន្ធដោយក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៨/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការរំភ័យបំ និងការប្រព័ន្ធដោយក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩១៩/០១ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០១ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងដោយក្រសួងពេទ្យ និងក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩២០/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងដោយក្រសួងពេទ្យ និងក្រសួងពេទ្យ
- បានយើងព្រះរាជក្រឹត្យលេខ នស/កភ/០៩២១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាស ឱ្យប្រើប្រាប់ស្តីពីការគ្រប់គ្រងដោយក្រសួងពេទ្យ និងក្រសួងពេទ្យ

- បានយើងអនុក្រឹត្យលេខ២១៥ ននក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីត្ននាទី ការកិច្ចនិងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលរដ្ឋបាននឹងពេញ និងក្រុមប្រឹក្សា គណៈអភិបាលខណ្ឌនៃរដ្ឋបាននឹងពេញ
 - បានយើងអនុក្រឹត្យលេខ២១៦ ននក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីត្ននាទី ការកិច្ចនិងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខត្ត ក្រុមប្រឹក្សា គណៈអភិបាលក្រោង និងក្រុមប្រឹក្សា គណៈអភិបាលស្ថុក
 - បានយើងអនុក្រឹត្យលេខ២៨៤ ននក្រ.បក ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីការផ្តល់សេវាដែលនៅផ្ទៃបាលប្រាក់ក្រោមជាតិ
 - បានយើងអនុក្រឹត្យលេខ២៨៤ ននក្រ.បក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ស្តីពីជំណើរការទូទៅនៃការផ្តល់មុខងារ និងធនធាននូវទូទៅដល់ផ្ទៃបាលប្រាក់ក្រោមជាតិ
 - បានយើងអនុក្រឹត្យលេខ១១៥ ននក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាបន្ទាក់ជាតិ និងប្រាក់ក្រោមជាតិ
 - យោងតាមសំណើរបស់ប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាពិបតេយ្យនៅប្រាក់ក្រោមជាតិ

၁၅၆

ຂໍ້ຕັກສິດ

ବିଜ୍ଞାନ ପରିଷଦ

ଶ୍ରୀକୃଷ୍ଣ

ଶ୍ରୀକୃଷ୍ଣାମ୍ବ.

អនក្រើសរើស មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបចង និងនិភិជ្ជនៃការផ្តល់សេវាផ្នែកនាមនៅក្នុងប្រព័ន្ធប្រជាពលរដ្ឋ ព្រមទាំងការគាំទ្រ ការតាមដានត្រួតពិនិត្យ និងការរៀបចំឡើង ការផ្តល់សេវាផ្នែកនាមទាំងនេះ។

ଶ୍ରୀକୃଷ୍ଣ.

អន្តក្រើត្យនេះ មានវិសាលភាពអនុគត់ចំពោះការផ្តល់សេវាដៃបាលនៅផ្ទៃបាលខ្ញាំកំក្រោមជាតិក្នុងក្របខ័ណ្ឌសមត្ថកិច្ចដែលទទួលបានតាមរយៈការប្រគល់ប្រការធ្វើប្រតិក្តិកម្ពឺតិក្រស្សដ ស្ថាប័នពាក់ព័ន្ធនានា របស់កដដ្ឋាកិបាល និងក្នុងក្របខ័ណ្ឌសមត្ថកិច្ចនៃអណ្តាគីទូទៅរបស់ផ្ទៃបាលខ្ញាំកំក្រោមជាតិ។

ଶ୍ରୀକୃଷ୍ଣାମୁଦ୍ରା

ଓঁ শুক্র পাতে কুরুক্ষেত্রে তাৎক্ষণ্যে বিজয় করে দ্বাদশ ওঁ শুক্র

៤៧

ଶତବୀଶକ୍ତିଷ୍ଠାପିତାଙ୍କୁଳୀ

ଶ୍ରୀକୃଷ୍ଣାଦି...-

ដៃបាលកដជានី ខេត្តនីមួយៗ ត្រូវបង្កើតឱ្យមានអង្គភាពច្រកចេញចូលទៅមួយសម្រាប់ផ្តល់សេវា
ដៃបាលដូនប្រជាពលដ្ឋោនក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន។

ଶ୍ରୀକୃଷ୍ଣାଦି.

អង្គភាពច្រកចេញចូលទៅម្យយ គីជាកន្លែងប្រមូលផ្តោតសេវាដាចលនៅកន្លែងទៅម្យយតាមនឹកិដិសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លៃភាព និងគុណនេយ្យភាព។

អងកាតប្រកចេញចូលទៅមួយ ត្រូវរៀបចំជាតិរដ្ឋកីឡា ដ្ឋកជុរមុខ និងដ្ឋកជុរក្រោយ។

ផ្ទើកដ្ឋាមុខ គឺជាកន្លែងសម្រាប់ប្រជាពលរដ្ឋប្រជាសិទ្ធិភាគកំទេងដោយធ្វើលំដើមទីទូទៅនានា អំពីការផ្តល់សេវាដាចេ ទទួលទម្រង់បែបបទ ដាក់ពាក្យស្មើសំបងប្រាក់ក្រុម និងទទួលលទ្ធផល សម្របជាដៃការនៃសេវាដាចេ ដែលបានស្មើសំបុត្រ។

ផ្នែកជួយរក្សាយ គឺជាកំនើងពីនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសលើសំណុំបែបទន្លេការស្វែស្តុសំសេវាដោល។

ଶ୍ରୀକୃତି.

អង្គភាពច្រកចេញចូលតែម្មយត្តរដឹងកនាំដោយប្រជានម្បយ (១)រូប និងអនុប្រជានយ៉ាងប្រើនពីរ (២)រូបដាច់នូយការ។

ប្រជានអង់គ្លេសព្រមទាំងត្រូវបានរាយក្រឹងចិនដាក់ជាប្រជានអង់គ្លេស

អនុប្រធានអង្គភាពប្រកបចំពូជលើគំរូយ មានប៉ាន់ស្តីពីយកដែងទីតាត់ការនៃសាលាកដជានី ខេត្ត។

ការតែងតាំងប្រធាននិងអនុប្រធានអ្នកភាពច្រកចេញចូលទៅមួយ ត្រូវអនុលោមលក្ខណីកែងដោយទៀត សម្រាប់ប្រគលិកដៃបាលខ្លះក៏ក្រោមជាតិ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។

ଶ୍ରୀଜାନ୍ମ-

ការរៀបចំនិងការប្រព័ន្ធទេនអង្គភាពច្រកចេញចូលតំណែងយើងដោលកដជានី ខេត្ត ត្រូវកំណត់ដោយប្រកាសរបស់ដែមទ្រីកសង្គមហាដី។

៩៧

ីកនៃលាចិកា បុគ្គលិក និងប្រព័ន្ធដែលនឹងចាប់

ଶ୍ରୀକୃଷ୍ଣ.

អភិបាលរដ្ឋបាន ខេត្ត ត្រូវរៀបចំខ្សោយនឹងការងាររបស់អង្គភាពប្រកបដូចមែនទាំងមួយខ្សោយនឹងសម្រាប់នីងបំពាក់នូវសម្បារៈ ហើយ ឧបករណ៍ និងមធ្យាបាយសម្រាប់គ្រប់គ្រងឯកសារ បំពេញរាយការនៃក្នុងអង្គភាពនេះ ព្រមទាំងបង្កើតក្នុងការងារទាំងអស់នៅក្នុងការទទួលសេវាដោយបានរាយការជាមួយនា

ទ្វាញេះ_-

ផ្ទាលកដើនី ខេត្ត ត្រូវរៀបចំពាក់តាំងបុគ្គលិកដែលមានសមត្ថភាព និងបទពិសោធនការដោយ ក្នុងចំនួនសមស្របតាមទំហំការងារ និងស្ថានភាពដាក់ស្នើដែលផ្ទាលកដើនី ខេត្តនឹមួយៗសម្រាប់បំពេញការងារនៅផ្ទើកដូរមុខនៃអង្គភាពប្រកបច្ចូលតែមួយ។

ទ្វាញេះ០.-

អភិបាលកដើនី ខេត្ត ត្រូវសម្របសម្រលជាមួយប្រជានមនី អង្គភាពដំនាថ្ងាតក់ព័ន្ធនឹងការផ្តល់សេវាផ្ទាលដើម្បីពាក់តាំងបុគ្គលិកដំនាថ្ងាយឃើងកិចចំនួនមួយ(១)រួច ដែលមានសមត្ថភាព និងបទពិសោធនការដោយ មកបំពេញការងារពេញម៉ោងនៅផ្ទើកដូរក្រោយនៃអង្គភាពប្រកបច្ចូលតែមួយនៃផ្ទាលកដើនី ខេត្ត។

អភិបាលកដើនី ខេត្ត ត្រូវការណាត់អំពីការចាក់តាំងបុគ្គលិកមកបំពេញការងារនៅអង្គភាពប្រកបច្ចូលតែមួយនេះដូចត្រូវក្រោមប្រព័ន្ធអង់ខ្លែន។

បុគ្គលិកដែលត្រូវបានចាក់តាំងឱ្យមកបំពេញការងារនៅផ្ទើកដូរក្រោយនៃអង្គភាពប្រកបច្ចូលតែមួយនៃផ្ទាលកដើនី ខេត្ត ត្រូវបានប្រគល់សិទ្ធិក្នុងការពិនិត្យ និងការផ្តល់យោបល់បច្ចេកទេសលើសេវាផ្ទាលតាមវិស័យដំនាថ្ងារបស់ខ្លួន លើកលេងតែប្រភេទសេវាផ្ទាលមួយចំនួនដែលមានលក្ខណៈបច្ចេកទេសសំញ្ញា សុគសាង មានតម្រូវការបច្ចេកទេសប្រើប្រាស់នៅតាមមនី អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើប្រភេទសេវាផ្ទាលតែមួយ។

ក្នុងករណីខាងលើនេះ អភិបាលកដើនី ខេត្ត ត្រូវពិគ្រោះយោបល់ជាមួយប្រជានមនី អង្គភាពដំនាថ្ងាយធម៌ ដើម្បីកំណត់អំពីប្រភេទសេវាផ្ទាលមួយចំនួនដែលមានលក្ខណៈបច្ចេកទេសសំញ្ញា សុគសាង មានតម្រូវការបច្ចេកទេសប្រើប្រាស់នៅតាមមនី និងតម្រូវឱ្យមានការទទួលខុសត្រូវខ្លែស់ ព្រមទាំងចាក់តាំងបុគ្គលិកដំនាថ្ងានទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅតាមមនី អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើប្រភេទសេវាផ្ទាលតែមួយ។

ទ្វាញេះ១.-

អង្គភាពប្រកបច្ចូលតែមួយនៃផ្ទាលកដើនី ខេត្ត ត្រូវផ្តល់សេវាផ្ទាលតាមប្រភេទសេវាផ្ទាលដូចជាបានកំណត់នៅក្នុងគារងារប្រចាំឆ្នាំទី១ ត្រូវបែន្និះអនក្រើត្រូវនេះ។

ក្រុមសេវាផ្ទាល ឬក្រុមសេវាផ្ទាល និងសុទលភាពនៃសេវាផ្ទាល ត្រូវអនុវត្តតាមប្រកាសអន្តរក្រសួងរាជរដ្ឋក្រសួង ស្ថាបនពាក់ព័ន្ធនឹមួយៗ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកលេងតែមានការកំណត់ផ្សេងៗពីនេះ។

ក្រសួង ស្ថាបនពាក់ព័ន្ធនានា ត្រូវបន្ទាន់ផ្តល់មុខងារក្នុងការផ្តល់សេវាផ្ទាលបន្ថែមទៀតទៅឱ្យផ្ទាលកដើនី ខេត្ត ដើម្បីបង្កើតការផ្តល់សេវាផ្ទាលឱ្យទៅដើម្បីក្រសួងប្រជាធិបតេយ្យ។

ទ្វាញេះ២.-

ក្រសួងមហាផ្ទៃដោយមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាបនពាក់ព័ន្ធនានា ត្រូវផ្តល់ការណែនាំពីទម្រង់រំបែបទេ និតិវិធី និងលក្ខណៈណាតាប់សម្រាប់ស្នើសុំសេវាផ្ទាលឱ្យមានលក្ខណៈសាមញ្ញ ងាយយល់និងចងកស់លាស់។

ଶ୍ରୀମଦ୍ଭଗବତ

យុត្តិការនៃការងារផ្លូវលេខនាមពេលការងាររបស់ខ្លួន

៤៣

សមាគមនិត្យលើវត្ថុសាទិ

ଶ୍ରୀଜୀବନ.

ផ្នែកបច្ចេកទេស និងការគាំទ្រ ត្រូវបានដោះស្រាយជាប្រព័ន្ធដែលមានការចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា និងប្រទេសអាមេរិក។

លក្ខណៈសម្បត្តិនៃផ្ទាលក្រង ស្រុក ខណ្ឌ សម្រាប់បង្កើតការិយាល័យច្រកចេញដែលត្រូវមាយ
គ្រឿងកំណត់ដោយសេចក្តីណែនាំរបស់ផ្នែមនឹងក្រសួងមហាផ្ទៃ។

ଶାର୍କାନ୍ତିକ.

ការិយាល័យប្រកបដោយចុះឈ្មោះតម្លៃ គឺជាកវ្យងប្រមូលផ្តែកធ្វើឱ្យបាននៅកវ្យងតម្លៃ
តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាការ និងគុណនេយ្យភាព។

ការិយាល័យប្រកចចាបលទេមយ ត្រូវព្យីបចាំដាចីដែរកគឺ ផ្តើកជាមេខ និងផ្តើកជាអ្នកយ។

ផ្នែកជីវិត គឺជាក្រសួងសម្រាប់ប្រជាពលរដ្ឋប្រជាសុំយុទ្ធការកំទែងដោយធ្វើឈាល់ ដើម្បីទទួលព័ត៌មាន នាយកអារម្មណ ក្នុងការផ្តល់សេវាដៃបាត់ ទទួលទម្រង់បែបចេញ ដាក់ពាក្យរស្សីស្អែក ហង់ប្រាក់ក្រឹម និងទទួលលទ្ធផល សម្របជាជីវិតការនៃសេវាដៃបាត់ដែលបានស្សីស្អែក។

ផ្នែកជួរក្រាយ គឺជាដំឡើងដែលបានប្រចាំថ្ងៃដែលមានតម្លៃខ្ពស់ ដែលមានតម្លៃខ្ពស់ និងផ្តល់យោបល់ដំឡើងបច្ចេកទេសលើការផ្តល់សេវាជាមុន។

ଶ୍ରୀମଦ୍ଭଗବତ

ការិយាល័យប្រកបច្ចុលទំនួយនៃដែលក្រោង ស្តុក ខណ្ឌ ត្រូវអនុវត្តតាមប្រកាសលេខ
៩២៨ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៤ របស់ដែលន្លើក្រសួងមហាផ្ទៃ ស្តីពីការរៀបចំនិងការប្រព័ន្ធដែល
នៃការិយាល័យប្រកបច្ចុលទំនួយនៅក្រោង ស្តុក ខណ្ឌគ្នាគាល់ដើម្បី

បែបចទនិងនិតិវិធីនៃការបង្កើតយន្តការប្រកបដ្ឋានជាបន្ទូលតែម្មយសម្រាប់ផ្លូវការដែលក្រោង ស្ថុក ខណ្ឌ គ្រក់ណាត់ដោយសេចក្តីណានាំបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

៩៧

ବିଜ୍ଞାନୀଙ୍କ ପରିମାଣ ଓ ପରିପାଦାନ

ଶ୍ରୀକୃଷ୍ଣମ.

អភិបាលក្រោង ស្រុក ខណ្ឌ ត្រូវរៀបចំខ្សោមានទីកន្លែងដំពោករាជធានីរបស់ការិយាល័យប្រកបដោយគ្មានសម្រាប់ប្រជាពលរដ្ឋ និងបំពាក់នូវសម្រាប់ប្រការ ឧបករណ៍ និងមធ្យាបាយសម្រាប់គ្រប់គ្រងដំឡើង

បុគ្គលិកបំពេញការងារនៅក្នុងការិយាល័យនេះ ព្រមទាំងបង្កើតក្នុងការងារស្ថិតិថ្នាក់ដែលបានរៀបចំឡើងដោយសេវាទីផ្សេងៗ

ଶ୍ରୀକୃଷ୍ଣମାତ୍ର.

ផែបាលក្រុង ស្រុក ខណ្ឌ ត្រូវចាត់តាំងបុគ្គលិកមានសមត្ថភាព និងបទពិសោធន៍រោងក្នុងបំន្លែសម្របតាមទំហំការងារ និងតាមស្ថានភាពដាក់ស្អើដែលផែបាលក្រុង ស្រុក ខណ្ឌនីមួយៗខ្សោមកបំពេញការងារនៅផ្ទះក្នុងជីវិតរបស់យើង តាមរយៈបច្ចេកចេញតម្លៃយើង ផែបាលក្រុង ស្រុក ខណ្ឌ។

អភិបាលក្រុង ស្តុក ខណ្ឌ ត្រូវរាយការណ៍អំពីការចាត់តាំងបុគ្គលិកមកបំពេញការដោនៅការិយាល័យប្រកបច្ចាប់ទេម្មយនេះជនក្រោមប្រើការបស់ខ្លួន។

គុងករណីដែលក្រសួង ស្ថាបន មន្ទីរ អង្គភាពណាមួយពំទាន់មានបុគ្គលិកជំនាញសមាប់ចាត់តាំង ឱ្យមកបំពេញការងារនៅផ្លូវជួរក្រោយ ដើម្បីបានក្រោង ស្រុក ខណ្ឌ ត្រូវចាត់តាំងបុគ្គលិកដើម្បីបានរបស់ខ្លួន ឱ្យមកបំពេញការងារដោយបុគ្គលិកផ្លូវជួរក្រោយទទួលការបង្កើតបំផុត និងក្រុងនាមជាត្រាកំងារតំណាង ឱ្យវិស័យជំនាញ នៅទី១ ក្រសួង ស្ថាបន មន្ទីរ អង្គភាពជំនាញ ត្រូវផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិកដែលត្រូវបានចាត់តាំងឡើងនៅទី២

បុគ្គលិកដែលបំពេញការងារនៅក្នុងការិយាល័យប្រកបចេញចូលតែម្មយ ត្រូវស្តីតន្លៅក្រោមការគ្រប់គ្រងរបស់អភិបាលក្រុង ស្រុក ខណ្ឌ។ ក្របខណ្ឌ និងយោវគ្យរបស់បុគ្គលិកមកពីក្រសួង ស្ថាបនពាក់ព័ន្ធ នានាដែលបំពេញការងារនៅការិយាល័យប្រកបចេញចូលតែម្មយ ត្រូវស្តីតន្លៅក្នុងក្រសួង ស្ថាបនសាមីដោយទទួលបានការដោឡើងច្បាក់ បានន្លូស៊ីកិ គ្រឹះដែលស្រួលរិយាយស ការលើកទីកចិត្ត និងអគ្គប្រយោជន៍នានា តាមនីតិវិធីជាជាមៗ។

ಶಾಸ್ತ್ರಜ್ಞಾನದ್ವ.

ការិយាល័យប្រកបច្ចូលទៅមួយ និងយន្តការប្រកបច្ចូលទៅមួយនៃដោលក្រុង ស្រុក ខណ្ឌ ត្រួតដើរលីសភាដែលដឹងពាណិជ្ជកម្មការងារសម្រាប់ពីរប៉ុណ្ណោះ។

ក្រសួងការពិនៃក្រសួងក្រសួងមហាផ្ទៃជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកលែងគំនាល់ការកំណត់ដោយ
ពីនេះ។

ក្រសួង ស្ថាបនពាក់ព័ន្ធនានា ត្រូវបន្ទាត់រឿងការដំឡើងសេវាដាចលប់នៃមនោគទៅខេត្តខ្សែដាចល
ក្រសួង សែនក ខណ្ឌ ដើម្បីបង្កើតការដំឡើងសេវាដាចល ឱ្យជាផិតអ្នកប្រើប្រាស់
សេវាតាចល

ଶ୍ରୀମଦ୍ଭଗବତ

ក្រសួងមហាផ្ទៃ ដោយមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាបនពាក់ព័ន្ធដោយ ត្រូវផ្តល់ការណែនាំអំពីទម្រង់បែបចុះ នឹងតិចដើម្បី និងលក្ខខណ្ឌភាពប់សម្រាប់ស្អែសុំសេវាដែលខ្លួន ឱ្យមានលក្ខណៈសាមញ្ញ ងាយយកលំ និងចក្ខកស់លាស់។

ଶ୍ରୀମଦ୍ଭଗବତ

ଓঁ শুভ্রাতা পুরুষের জন্ম হয়েছিল এবং তার পুত্র হিসেবে আমার কাছে একজন অসমীয়া পুরুষের জন্ম হয়েছিল।

ଶ୍ରୀକୃଷ୍ଣାଗ୍ରୋ.

ដៃបាលយុំ សង្កាត់ត្រូវរៀបចំខ្សោយនាយករាជកម្មបច្ចុប្បន្នទៅមួយសម្រាប់ការផ្តល់សេវាដែលជួយប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌសមត្ថភីចូលរៀបស់ខ្លួន។

យន្តការប្រកបច្ចុប្បន្នតែម្មយនៃដំណាលយ៉ាង សង្កាត់ គ្រួស្ថិតនៅក្រោមការដៀកជាប់របស់មេយុទ្ធដែល សង្កាត់ក្នុងនាមក្រុមប្រឹក្សាយ៉ាង សង្កាត់ ដោយមានស្អែនយ៉ាង សង្កាត់ជាសនាគិក។

មេយុំ ថែសង្កាត់ អាបប្រគល់សិទ្ធិភូជការពីនិគ្ស ការសម្រេច និងការចុះហត្ថលេខាលើលិខិត អនុញ្ញាតប្រជាពលរដ្ឋការណ៍ដែលធ្វើឡើង ថែសង្កាត់រោចរោងប្រជាពលរដ្ឋនៃប្រទេសបាមាគ្រាងនៃប្រកប ស្តីពីការគ្រប់គ្រងរដ្ឋបាលយុំ សង្កាត់។

ଶ୍ରୀକୃଷ୍ଣାଗ୍ରେହି.

មេយ៉ា ចោសដ្ឋាត់ ត្រូវបាត់ការងារស្ថិន បុប្ផតិលិកជំនួយការធ្វើបាលខ្សែបំពេញការកិច្ចជាបុប្ផតិលិកផ្តល់
ព័ត៌មាន ទទួលប្រគល់ឯកសារ ទទួលកម្មសេវាភេដ្ឋាល និងពិនិត្យផ្តល់យោបល់លើសំណើសំសេវាភេដ្ឋាល
ដើម្បីដាក់ជូនមេយ៉ា ចោសដ្ឋាត់ពិនិត្យ និងសម្រាប់

ការចាត់កាំងប្បាករប្រគល់ការកិច្ចដួនបុគ្គលិកផ្តល់ព័ត៌មាន ទទួលប្រគល់នកសារ និងទទួលកវិធ
សេវាដោល ត្រូវធ្វើឡើងដោយសេចក្តីសម្រាប់រដ្ឋបាលយ៉ា សង្កែត៍។

មេយ៉ា ចោសដ្ឋាត់ ត្រូវរៀបចំខ្សោយនានទីកន្លែងសម្រាប់ការផ្តល់សេវាឌ្ឋានលើខ្សោយនានសម្រប និងបំពាក់នូវសម្រារៈ បរិភាព ឧបករណ៍ និងមធ្យាបាយសម្រាប់គំឡើងនៃការផ្តល់សេវាឌ្ឋាន ប្រមូលដំបងលក្ខណៈដោយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាឌ្ឋាន។

ଶ୍ରୀକୃଷ୍ଣାଗାୟ.

យន្តការប្រកបច្បាប់ដែលត្រូវបានយកសង្គម សង្គម ត្រូវផ្តល់សេវាដោយតាមប្រភេទសេវាកម្មសេវា រួមទៀតនៅក្នុងការផ្តល់សេវាឌីជីថត និងសុពលភាពនៃសេវាដោយតាម ដូចចាន់កំណត់នៅក្នុងប្រកាសអនុក្រសួងរៀងក្រសួងមហាផ្ទៃជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកលែងតែមានការកំណត់ដោយតីនេះ។

ଶ୍ରୀକୃଷ୍ଣାଗଟ.

ក្រសួងមហាផ្ទៃត្រូវផ្តល់ការណែនាំពីទម្រង់បែបទេ នឹងធនធាន និងលក្ខខណ្ឌភាគចាប់សម្រាប់ស្ថើស្តុសំសេរាណជាលើមានលក្ខណៈសាមញ្ញ ងាយយល់ និងចូរសំលាស់។

ចិត្តអនីធី
ការគ្រប់គ្រងទិន្នន័យនៃការងារដែលបានបំណុលពីកម្មសេវាដែលបាន

ទម្រង់៤. -

ផ្ទៃបាលខ្លួនក្នុងក្រោមជាតិមានសិទ្ធិទទួលបានបំណុលពីកម្មសេវាដែលបាន។

បំណុលដែលទទួលបានពីកម្មវិធានការផ្តល់សេវាដែលបាលរបស់ផ្ទៃបាលរាជធានី ខេត្ត ក្រោង ស្រុក ខណ្ឌ និងយុទ្ធសាស្ត្រ ត្រូវបង់ចូលចិត្តក្នុងក្រោមជាតិ និងប្រើប្រាស់ក្រោមជាតិតាមគោលការណ៍ កំណត់។

ការគ្រប់គ្រងបំណុល បំណាយ ការកត់ត្រា និងការបែងចែកប្រាក់ដោយរបស់ផ្ទៃបាលខ្លួនក្នុងក្រោមជាតិ ត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋាន គោលការណ៍ និងនឹតិវិធីនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងហើរញ្ញវត្ថុរបស់ផ្ទៃបាលខ្លួនក្នុងក្រោមជាតិ។

ទម្រង់៥. -

ការបែងចែកបំណុលដែលប្រមូលបានពីការផ្តល់សេវាដែលនៃផ្ទៃបាលខ្លួនក្នុងក្រោមជាតិ និងការបែងចែកប្រាក់ដោយលើកទីកិច្ចសម្រាប់ខបត្ថម្ភដល់បុគ្គលិក និងសម្រាប់ព្រើងយន្តការផ្តល់សេវាដែលត្រូវអនុវត្តតាមលិខិតបទដ្ឋានគឺយុត្តិជាជម្រាន លើកលេងពេលវេលាការកំណត់ដោយពីនេះ។

ចិត្តអនីធី

ការគ្រប់គ្រងទិន្នន័យនៃការងារដែលបានបំណុល

ទម្រង់៦. -

គ.ជ.អ.ប មានត្រានីតុងការសម្របសម្រលេភម្លេយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធនានាតុងការគាំទ្រផ្តើកគោលនយោបាយ ការកែវគ្រោះនិងការកែវគ្រោះនិងការគាំទ្របច្ចេកទេសពីអ្នកពាក់ព័ន្ធនានាតុងដំណើរការនៃការផ្តល់មុខងារ និងដំណើរការអនុវត្តការផ្តល់សេវាដែលនៃផ្ទៃបាលខ្លួនក្នុងក្រោមជាតិ។

គ.ជ.អ.ប អាចប្រើប្រាស់យន្តការដែលមានស្រាប់ដែលជាប្រព័ន្ធពីរប្រព័ន្ធបច្ចេកទេសអន្តរក្រសួងដើម្បីសម្របសម្រលេភតុងដំណើរការនៃការផ្តល់មុខងារ និងដំណើរការអនុវត្តការផ្តល់សេវាដែលនៃផ្ទៃបាលខ្លួនក្នុងក្រោមជាតិ។

ទម្រង់៧. -

ក្រសួងមហាផ្ទៃមានត្រានីសម្របសម្រលេភតុងការបង្កើតអង្គភាពប្រកបចេញចូលតែម្មយនៃផ្ទៃបាលរាជធានី ខេត្ត ការិយាល័យប្រកបចេញចូលតែម្មយនៃផ្ទៃបាលក្រោង ស្រុក ខណ្ឌ និងយន្តការប្រកបចេញចូលតែម្មយនៃផ្ទៃបាលក្រោង ស្រុក ខណ្ឌ និងផ្ទៃបាលយុទ្ធសាស្ត្រ ព្រមទាំងគំទ្រផ្តើកបច្ចេកទេសដល់ដំណើរការផ្តល់សេវាដែល ការអភិវឌ្ឍសមត្ថភាព ការគោលនយោបាយត្រួតពិនិត្យ និងការរៀបចំការងារដែលបានបំណុល និងអ្នកពាក់ព័ន្ធនានា។

ក្រសួងមហាផ្ទៃ ត្រូវសម្របសម្រលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាបនពាក់ព័ន្ធ នានា និងផ្តុំបាលកដានី ខេត្ត ដើម្បីគាំទ្រួលបំការង្រៀបចំទីកន្លែងផ្តល់សេវា និងបំពាក់សម្ងាត់ ហិរញ្ញវត្ថុ ឧបករណ៍ និងមធ្យាបាយដល់អង្គភាពប្រកបច្ចូលតែម្មយនៃផ្តុំបាលកដានី ខេត្ត និងការិយាល័យ ប្រកបច្ចូលតែម្មយនៃផ្តុំបាលករក្ស ស្រុក ខណ្ឌ។

ក្រសួងមហាផ្ទៃ អាជប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង បុយន្តការដែលមានត្រាប់ដើម្បីធានាលើការគ្រប់គ្រង ការគាំទ្រ ការសម្របសម្រល និងការអនុវត្តកិច្ចការនេះ។

ଶ୍ରୀକୃଷ୍ଣାଗନ୍ଧୀ.

ក្រសួង ស្ថាបនពាក់ព័ន្ធភាសាខ្មែរ ត្រូវសម្របសម្រល និងជំរុញមន្ត្រី អង្គភាពជំនាញបេស់ខ្លួនក្នុងការ
បាត់កាត់បុគ្គលិកដែលមានសមត្ថភាព និងបទពិសោធន៍យកដោយបុគ្គលិកដែលបានក្រោមក្នុងការ
នៅក្នុងអង្គភាពប្រកបច្ចូលតែម្មយ ការឃាល់យប្រកបច្ចូលតែម្មយ និងយន្តការប្រកបច្ចូលទៅ
ម្មយ ព្រមទាំងផ្តល់ការគាំទ្រលើការអភិវឌ្ឍសមត្ថភាព ការគាំទ្រដោយកបច្ចោកទេស ការគោរមជាន់ត្រួតពិនិត្យ
និងការរៀបចំការផ្តល់សេវាដោលដែលបានធ្វើឡើងដោលប្រាក់ក្រោមជាតិ។

ଶ୍ରୀଜ୍ଞାନେ.

ផ្នែកបាលប្រចាំឆ្នាំ ត្រូវធានាខ្សោយមានការគោលដៅ ការគ្រប់គ្រងឱ្យក្នុងការផ្តល់សេវាផ្នែកបាលនៅក្នុងដែនសមគ្គភូមិប្រចាំឆ្នាំ ព្រមទាំងទទួលដោះស្រាយនូវការមិនប្រក្បតីក្នុងការផ្តល់សេវាផ្នែកបាលនៅក្នុងដែនសមគ្គភូមិប្រចាំឆ្នាំ

ຂໍ້ຕັດກອນ

អាសយដ្ឋាន

ଶ୍ରୀମଦ୍ଭଗବତ

ផ្នែកសាសនា ខេត្ត ត្រូវបង្កើតអង្គភាពច្រកចេញចូលតំណែងខ្សោយបានយ៉ាងយុទ្ធឌែល
មានព័ត៌មានថ្មី នៃឆ្នាំ២០១៧។

ផ្នែក សុខ ខណ្ឌ ដែលមានលក្ខណៈម្បត្តិស្របតាមការកំណត់របស់ក្រសួងមហាផ្ទៃគ្រូបែងចែករឿយាល័យប្រកបច្ចូលទំនួយខ្សោយបានយ៉ាងយុទ្ធសាស្ត្រម៉ោង ២០១៧

ផែបាលក្រុង ស្រុក ខណ្ឌ ដែលតាំទាន់មានលក្ខណៈសម្បត្តិកិសមស្របសម្រាប់បង្កើតការឃាល់យ
ច្រកចេញចូលតែម្មយ និងផែបាលយុ សង្កាត់ ត្រូវបង្កើតយន្តការច្រកចេញចូលតែម្មយុបានយ៉ាងយុ
គ្រឹះមជ្ជនាប់ឆ្នាំ២០១៧។

ଶ୍ରୀମଦ୍ଭଗବତ

អនុសាស្ត្រព្រៃណិត

ଶ୍ରୀକୃତୀ

បទប្បញ្ញតិទាំងឡាយណាដែលផ្តល់យនឹងអនកក្រើសរោង ត្រូវទុកជានិភករណាអ។

ଶ୍ରୀକୃଷ୍ଣାନ୍ତଙ୍କ.

ផែមត្រីទទួលបន្ទុកទីស្តីការគណៈផែមត្រី ផែមត្រីក្រសួងមហាផ្ទៃ ផែមត្រីក្រសួងសេដ្ឋកិច្ច និងកិច្ចក្រុងក្រសួង ប្រជានស្ថាបនពាក់ព័ន្ធ និងផែមាលខ្ញុំកំរោមជាតិចាំងអស់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រើក្យរោះ តាមការកិច្ចរៀងមុខន បាប់ពីថ្មីចុះហត្ថលេខាតទៅ។

ការបង្កើតនីតិវិធី ចំណាំ ០៤ ខែកញ្ញា ឆ្នាំ២០១៧



បានយកសេចក្តីគោរពជា ម្រាបជន

សម្រាប់អគ្គិសនបានបានដើរការ និង នាយកដ្ឋាមន្ទីសូមបញ្ជាល់ខ្លួន

ឧបនាយកដ្ឋាន និង ក្រសួង សាធារណការ និង ការប្រជុំ នគរាល់ខ្លួន និង បានប្រជាពល ត.ជ.អ.ប. ត្រូវបានប្រជាពល ត.ជ.អ.ប. ត្រូវបានប្រជាពល

សម្រេចប្រកាសនាំរៀបចំ ៩៥ ខែឈី

କେନ୍ଦ୍ରୀୟ ବାଚିକାରୀ :

- ក្រសួងព្រះបាយកដវិជ្ជ
 - អគ្គលេខាជីវការដ្ឋានក្រុមហ៊ុនប្រឹក្សាប្រជាមនុញ្ញ
 - អគ្គលេខាជីវការដ្ឋានព្រឹទ្ធសក
 - អគ្គលេខាជីវការដ្ឋានផ្លូសក
 - អគ្គលេខាជីវការដ្ឋានកិច្ចល
 - ឧទ្ទកាលយសម្រួចអគ្គមហាសរបតីតែដោ តាយកកដូម្រោគ
 - ឧទ្ទកាលយសម្រួច ឯកឧត្តម លោកជំទាគិចបនយកដើម្បីម្រោគ
 - ជូបាហាណាពាណ
 - ការដិច្ច
 - ឯកសារ-កាលប្រជុំ

តារាងទូរសព្ទនៃទីលក់

សេវាលើបណ្តុះបណ្តុះរាយការណាស់ ខេត្ត

ស្រុកសៀមរាប ខេត្តក្រែង ឈ្មោះ នានា ខែ កុម្ភ ឆ្នាំ២០១៨

ស្នើសុំការបញ្ជីតម្លៃរាយការណាស់សេវាលើបណ្តុះបណ្តុះរាយការណាស់

ល.រ	បរិយាយ
១. ភាពអនុញ្ញាត (ភាពពុំដ្ឋាន)	
១	សេចក្តីអនុញ្ញាតឱ្យប្រកបអាជីវកម្ម អាហារណ៍ នឹងការណ៍ សណ្ឋាគារ និងយោគទុនបន្ថេស
២	លក្ខនីក: ក្រុមហ៊ុនអាជីវកម្មនានា វិញ្ញាបនបត្រិបត្រិក្រុមហ៊ុន លិខិតក្រសួងពាណិជ្ជកម្ម កិច្ចសន្យា
៣	ប្រជុំសាធារណ៍
៤	វិញ្ញាបនបត្រិបត្រិក្រុមហ៊ុននានា និងការណ៍ សណ្ឋាគារ
៥	សញ្ញាបត្រក្រោយខ្លួនសិក្សា (ក្នុងបន្ថេស)
៦	សញ្ញាបត្រក្រោយខ្លួនសិក្សា
៧	លិខិតអនុញ្ញាតឱ្យបានបានឯកតម្លៃ អង្គការ ព្រះរាជាណាចក្រកម្ពុជា និងសហគមន៍
៨	លិខិត ប្រជុំសាធារណ៍ឡើងទៀត (ដើលមិនមែនជាសមត្ថកិច្ចរបស់ស្ថាបនណាមួយ)
២. ភាពអនុញ្ញាត	
១	ការអនុញ្ញាតឱ្យដឹកច្បួនដូរ ប្រតាមបណ្តាបាយដូរក្នុងការដានី ខេត្ត
២	លិខិត/ប័ណ្ណផ្តល់ព្រំដែន (laissez-pass)
៣	លិខិតអនុញ្ញាតទីតាំងបានឯកតម្លៃ
៤	ការបេញលិខិតអនុញ្ញាតបំពេញអារម្មណីកម្មសិទ្ធិដឹកជនបាប់ពី ១០០០ម៉ែត្រការីឡើងទៀត
៥	ការបង់បញ្ជីនិយោគជាតិកម្រោងមានលក្ខណៈសម្រាត្រិក្រប់គ្រាន់នៅអនុគណៈកម្មាធិការនិយោគជានី ខេត្ត (ទូននិយោគក្រោមពេលវេលាដូលាឩាមីរីក)
៣. និស់យសុខានិជ្ជការ	
១	ការធ្វើលំលិខិតអនុញ្ញាតដល់ឱសបេស្ថានចំពោះ ការបើកដី ការបូរិទិំតាំង ការបូរិយោះឱសបេកវិ និងការបន្ទូលសុពលភាព
២	ការធ្វើលំលិខិតអនុញ្ញាតដល់អគារឱសបេបុរាណចំពោះ ការបើកដី ការបូរិទិំតាំង ការបូរិយោះគ្រឿងឱសបេបុរាណ និងការបន្ទូលសុពលភាព
៣	ការធ្វើលំលិខិតអនុញ្ញាតក្នុងអនាម័យចំណោមភាពភេទ និងភាពភេទដែលមានចំណុះចាប់ពី៥១កែអីឡើង (មិនមែនភាពភេទនិងភាពភេទប្រជាក់)
៤. និស់យេសបេកវិ	
១	អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់សណ្ឋាគារ និងសេវាកម្មស្ថាក់នៅទេសចរណ៍
	- សណ្ឋាគារ បុសណ្ឋាគារអាជាតមិន បុសណ្ឋាគារស្តី បុសណ្ឋាគារសែត បុបីងហ្សាខ្សែ បុមិកំល បុឡូដ (Lodge) ចំណុះត្រីមេ២០បន្ទប់

ល.រ	បរិយាយ					
	<ul style="list-style-type: none"> - ផ្ទះក្រុងត្រួរបង់ដើម្បីអាជ្ញាប័ណ្ណទេសចរណ៍ - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់កោដនឹយដ្ឋាន អាហារដ្ឋានទេសចរណ៍ចំណុះពី៥១ ដល់១០០នាក់ - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់យោបេឡាចិន - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ខាតកូខេតប់ពីឬបន្ទប់ឡើងទៅ - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ម៉ាស្បរុខាតចំណុះពី១៦ ដល់១០ពីគុក បុរាណី - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ស្សារ - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ផ្លូវសាលាឌីសុំតែក បុរាណីសាលាឌីសុំតែក - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ដីកដុំនក្រុងត្រួរបង់ទេសចរណ៍តាមផ្ទុរាធីក (មិនមែនជាលក្ខណៈក្រុមហ៊ុន) - អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់ដីកដុំនក្រុងត្រួរបង់ទេសចរណ៍តាមផ្ទុរាធីកចាកចាប់ពី៦កែវីឡើងទៅ 					
២	<p>អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់កីឡាបេសបែល</p> <ul style="list-style-type: none"> - កីឡាស្តុកយ៉ាទាប់ពី៦គីឡើងទៅ - ម៉ាសីនហ្មម - កីឡាស្រីក - កីឡាជីវិះកង់ផ្លូវ - កីឡាជីវិះជំរឿ - កីឡាជីវិះសេះ - បែយន្ទុ បុរីភ្លើងអគ្គិសនី 					
	<p>៥. ទិសំយេសាងនៃការ និងកិច្ចការ</p> <table border="1"> <thead> <tr> <th>ក. ផ្លូវកិច្ចការ</th> </tr> </thead> <tbody> <tr> <td>១</td> <td> <p>ការប្រឡងយកប័ណ្ណបើកបញ្ជាផលយន្ត និងបុរាណ ទន្ទារ ទុកិយតាត តិចិយតាត (លើកលែងដែនបាន់ស)</p> <ul style="list-style-type: none"> - ប្រឡងយកប័ណ្ណបើកបញ្ជាផលយន្តប្រកេទ ៩ - ប្រឡងយកប័ណ្ណបើកបនើដីពិច្ច ទោចក្រុងយន្តប្រកេទ ៩ - បុរាណ ទន្ទារ ទុកិយតាត ប្រតិចិយតាប័ណ្ណបើកបនើចក្រុងយន្តប្រកេទ ៩ - ប្រឡងយកប័ណ្ណបើកបរបែយន្ទុប្រកេទ ១ - ប្រឡងយកប័ណ្ណបើកបនើដីពិច្ច បែយន្ទុប្រកេទ ១ - បុរាណ ទន្ទារ ទុកិយតាត ប្រតិចិយតាប័ណ្ណបើកបរបែយន្ទុ </td></tr> <tr> <td>២</td> <td> <p>ការចុះបញ្ជីយន្តយន្ត</p> <ul style="list-style-type: none"> - ផ្ទេរកម្មសិទ្ធិទោចក្រុងយន្ត បុគ្គិចក្រុងយន្តកូដុងកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិទោចក្រុងយន្ត បុគ្គិចក្រុងយន្តផ្លូវកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិមីក (ទោចក្រុងយន្ត) កូដុងកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិមីក (ទោចក្រុងយន្ត) ផ្លូវកដុនានី-ខេត្ត - ចុះបញ្ជីបែយន្ទុជុនកូច - ចុះបញ្ជីបែយន្ទុជុនជំ - ចុះបញ្ជីមីក បុសមីមីកបែយន្ទុ </td></tr> </tbody> </table>	ក. ផ្លូវកិច្ចការ	១	<p>ការប្រឡងយកប័ណ្ណបើកបញ្ជាផលយន្ត និងបុរាណ ទន្ទារ ទុកិយតាត តិចិយតាត (លើកលែងដែនបាន់ស)</p> <ul style="list-style-type: none"> - ប្រឡងយកប័ណ្ណបើកបញ្ជាផលយន្តប្រកេទ ៩ - ប្រឡងយកប័ណ្ណបើកបនើដីពិច្ច ទោចក្រុងយន្តប្រកេទ ៩ - បុរាណ ទន្ទារ ទុកិយតាត ប្រតិចិយតាប័ណ្ណបើកបនើចក្រុងយន្តប្រកេទ ៩ - ប្រឡងយកប័ណ្ណបើកបរបែយន្ទុប្រកេទ ១ - ប្រឡងយកប័ណ្ណបើកបនើដីពិច្ច បែយន្ទុប្រកេទ ១ - បុរាណ ទន្ទារ ទុកិយតាត ប្រតិចិយតាប័ណ្ណបើកបរបែយន្ទុ 	២	<p>ការចុះបញ្ជីយន្តយន្ត</p> <ul style="list-style-type: none"> - ផ្ទេរកម្មសិទ្ធិទោចក្រុងយន្ត បុគ្គិចក្រុងយន្តកូដុងកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិទោចក្រុងយន្ត បុគ្គិចក្រុងយន្តផ្លូវកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិមីក (ទោចក្រុងយន្ត) កូដុងកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិមីក (ទោចក្រុងយន្ត) ផ្លូវកដុនានី-ខេត្ត - ចុះបញ្ជីបែយន្ទុជុនកូច - ចុះបញ្ជីបែយន្ទុជុនជំ - ចុះបញ្ជីមីក បុសមីមីកបែយន្ទុ
ក. ផ្លូវកិច្ចការ						
១	<p>ការប្រឡងយកប័ណ្ណបើកបញ្ជាផលយន្ត និងបុរាណ ទន្ទារ ទុកិយតាត តិចិយតាត (លើកលែងដែនបាន់ស)</p> <ul style="list-style-type: none"> - ប្រឡងយកប័ណ្ណបើកបញ្ជាផលយន្តប្រកេទ ៩ - ប្រឡងយកប័ណ្ណបើកបនើដីពិច្ច ទោចក្រុងយន្តប្រកេទ ៩ - បុរាណ ទន្ទារ ទុកិយតាត ប្រតិចិយតាប័ណ្ណបើកបនើចក្រុងយន្តប្រកេទ ៩ - ប្រឡងយកប័ណ្ណបើកបរបែយន្ទុប្រកេទ ១ - ប្រឡងយកប័ណ្ណបើកបនើដីពិច្ច បែយន្ទុប្រកេទ ១ - បុរាណ ទន្ទារ ទុកិយតាត ប្រតិចិយតាប័ណ្ណបើកបរបែយន្ទុ 					
២	<p>ការចុះបញ្ជីយន្តយន្ត</p> <ul style="list-style-type: none"> - ផ្ទេរកម្មសិទ្ធិទោចក្រុងយន្ត បុគ្គិចក្រុងយន្តកូដុងកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិទោចក្រុងយន្ត បុគ្គិចក្រុងយន្តផ្លូវកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិមីក (ទោចក្រុងយន្ត) កូដុងកដុនានី-ខេត្ត - ផ្ទេរកម្មសិទ្ធិមីក (ទោចក្រុងយន្ត) ផ្លូវកដុនានី-ខេត្ត - ចុះបញ្ជីបែយន្ទុជុនកូច - ចុះបញ្ជីបែយន្ទុជុនជំ - ចុះបញ្ជីមីក បុសមីមីកបែយន្ទុ 					

ល.រ	បរិយាយ
	- ផ្ទេរកម្មសិទ្ធិបែងយន្តធនកុងកដជានី-ខត្ត
	- ផ្ទេរកម្មសិទ្ធិបែងយន្តធនកុងឆ្លងកដជានី-ខត្ត
	- ផ្ទេរកម្មសិទ្ធិបែងយន្តធនកុងកដជានី-ខត្ត
	- ផ្ទេរកម្មសិទ្ធិបែងយន្តធនកុងកដជានី-ខត្ត
	- ផ្ទេរកម្មសិទ្ធិមីមីមីកបែងយន្តធនកុងកដជានី-ខត្ត
	- ផ្ទេរកម្មសិទ្ធិមីមីមីកបែងយន្តឆ្លងកដជានី-ខត្ត
	- បុរាណុគិយតាបុត្រិយតាប័ណ្ឌបែងយន្តធនកុចប់
	- បុរាណុគិយតាបុត្រិយតាប័ណ្ឌបែងយន្តធនកុងជីមិថុក បុសិមីមីមីក
	- បុរាណុគិយតាបុត្រិយតាប័ណ្ឌកលេខបែងយន្តធនកុចប់(ប្រាកម្មាង)
	- បុរាណុគិយតាបុត្រិយតាប័ណ្ឌកលេខបែងយន្តធនកុចប់(ប្រាក ១គូ)
	- បុរាណុគិយតាបុត្រិយតាប័ណ្ឌកលេខបែងយន្តធនកុងជីមិថុក បុសិមីមីមីក(ប្រាកម្មាង)
	- បុរាណុគិយតាបុត្រិយតាប័ណ្ឌកលេខបែងយន្តធនកុងជី(ប្រាក ១គូ)
៣	ការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មសាលា និងសាខាសាលាបង្ហានបើកបាយានយន្ត
	- ផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មសាខាសាលាបង្ហានបើកបាយានយន្ត
៤	ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយាយានយន្ត
៤.១	ការផ្តល់លិខិតអនុញ្ញាតយាយានយន្តធ្វើអាជីវកម្មកុងប្រទេស
	- បែងយន្តដីកទំនិញមានចំណុះដ្ឋាកមិនលើសពី៥គោល
	- បែងយន្តដីកទំនិញមានចំណុះដ្ឋាកមិនលើសពី៥គោល ដល់១០គោល
	- បែងយន្តដីកទំនិញមានចំណុះដ្ឋាកមិនលើសពី១០គោល
	- បែងយន្តដីកអ្នកដំណើរមានចំណុះដ្ឋាកមិនលើសពី៩នាក់
	- បែងយន្តដីកអ្នកដំណើរមានចំណុះដ្ឋាកមិនលើសពី១០នាក់ ដល់២០នាក់
	- បែងយន្តដីកអ្នកដំណើរមានចំណុះដ្ឋាកមិនលើសពី២០នាក់
៤.២	ការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតក្រោមហិរិនីកដីពុទិនកុងប្រទេស
	- ផ្តល់លិខិតអនុញ្ញាតបើកស្នាក់ការ បុសាខាក្រោមហិរិនីកដីពុទិន
៥	ការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយាយានជាន់ជ្រើសរើសជូនកុងប្រទេស
	- ចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយាយានជាន់ជ្រើសរើសកុងប្រទេស
	៦. សេវាសាស្ត្រ: និងផ្តល់លិខិតអនុញ្ញាតកុងប្រទេស
៦	ការផ្តល់ប័ណ្ឌសម្ងាត់ដល់យាយាន
៦.១	ដល់យាយានដែលមានចំណុះដ្ឋាក៩០គោលចុះក្រោម កំណាំម៉ាសីន៩០សេ:ចុះក្រោម និង២៨កោអីចុះក្រោម
	- ផ្តល់ប័ណ្ឌសម្ងាត់ដល់យាយាន(បញ្ចាក់អូ/ប្រួលៗ/ពន្លាតំចូលដល់យាយាន ជាបន្ទុករបស់ម្ងាស់ដល់យាយាន)
	- បុរាណម៉ីន ពណ៌ក កំមាម បុរាណម៉ាស់កម្មសិទ្ធិដល់យាយាន(បញ្ចាក់អូ/ប្រួលៗកំមាម/ប្រជាប់ក្រា ជាបន្ទុករបស់ម្ងាស់ដល់យាយាន)
	- បុរាណ(បុរាណយោះដល់យាយាន) ទុកុកដល់យាយាន បុត្រិយតាប័ណ្ឌសម្ងាត់ដល់យាយាន
៦.២	ដល់យាយានដែលមានចំណុះដ្ឋាកមិនលើសពី១០គោល ដល់៩០គោល កំណាំម៉ាសីន៩០សេ: ដល់៩០

ល.រ	បរិយាយ
	<p>សេ: និងលើសពី២ផែកអី ដល់៥០ភេអី</p> <ul style="list-style-type: none"> - ផ្តល់ប័ណ្ណសម្ងាត់ជុលយាន (បញ្ចាក់អូរ/ប្លង់/ទន្លនាចុលជុលយាន ជាបន្ទុករបស់ម្នាស់ជុលយាន) - បុរិយាសីន ពណ៌កំរាម បុរិយាស់កម្មសិទ្ធិជុលយាន (បញ្ចាក់អូរ/ប្លង់កំរាម/ប្រចាំប៉ោត្រា ជាបន្ទុករបស់ម្នាស់ជុលយាន) - បុរិយាសីន (បុរិយាសីនជុលយាន) ទុកឈាម បុរិយាសីនជុលយាន (បញ្ចាក់អូរ/ប្លង់កំរាម/ប្រចាំប៉ោត្រា ជាបន្ទុករបស់ម្នាស់ជុលយាន)
៧	គ្រឹតពិនិត្យលក្ខណៈបច្ចេកទេសជុលយាន
៧.១	<p>ជុលយានដែលមានចំណុះដួនខ្លួនទៅតាមកម្ពស់ចុះក្រោម កម្ពស់ម៉ាសីន៥០សេ:ចុះក្រោម និង២ផែកអីចុះក្រោម</p> <ul style="list-style-type: none"> - ជុលយានក្នុងស្រុក - ជុលយានដើម្បី
៧.២	<p>ជុលយានដែលមានចំណុះដួនខ្លួនទៅតាមកម្ពស់៥០តាម ដល់៥០តាម កំហែងម៉ាសីនលើសពី៥០សេ: ដល់៥០សេ: និងលើសពី២ផែកអី ដល់៥០ភេអី</p> <ul style="list-style-type: none"> - ជុលយានក្នុងស្រុក - ជុលយានដើម្បី
៨	លិខិតអនុញ្ញាតបើកអាជីវកម្មដីកដ្ឋានផ្លូវទីក្រុងក្រុង
	<ul style="list-style-type: none"> - នាក់ដីកទំនិញ - សាងដីកទំនិញ(ត្រានម៉ាសីន) - នាក់ដីកអូកដំណើរ - ដើម្បី - នាក់សណ្ឋាគម/រូប
៩. និស់យកម្រោង និងការប្រើប្រាស់	
១	ការបេញលិខិតអនុញ្ញាតការប្រគល់ត្រីតាមទីសាធារណៈលក្ខណៈអន្តរជាតិ
២	ការផ្តល់ប័ណ្ណអនុញ្ញាតបើកអាជីវកម្មបញ្ញាតាការដែលមានផ្លូវក្រឡាតប់ពី៥០ម៉ែត្រការីទៅ
៩. និស់យកតែខាងក្រោម	
១	<p>ការផ្តល់លិខិតអនុញ្ញាតចំពោះការស្វែស្សែប្រកបអាជីវកម្ម និងបន្ទុសុពលភាព៖</p> <ul style="list-style-type: none"> - ទោះពុម្ពដោយដោ (អូសស៊ីវ) ទោះពុម្ពលើអារីយ៉ែត - គុបលក់ការសេត គុបលក់សៀវភៅ ដលិតជុលទោះពុម្ព និងជុលសេតទទួលស្ថិត - សេវាផួសដុលម៉ាសីនប៊ត ម៉ាសីនប៊តចំលង សេវាផួសដុលកំពុងទៅ រយកកំពុងទៅ សេវាផួសដុលវិញ ទូទៅស្ថិត ម៉ាញ្ញ រូបឈាម អំភី មេក្រ - អគាល់កំខបករណីសេតទទួលស្ថិត - Internet Café
៩. និស់យកទិន្នន័យ	
១	ផ្តល់លិខិតអនុញ្ញាតបញ្ជាផ្លូវសំណាល់ការបេញពីទីតាំងអាជីវកម្ម ចំណុះតិចជាង៥០ម៉ែត្រក្នុប/វីថ្ម (តម្លៃឱ្យស្វែស្សែ)
២	ផ្តល់លិខិតអនុញ្ញាតបញ្ជាផ្លូវសំណាល់ដែលបេញពីទីតាំងអាជីវកម្ម (តម្លៃឱ្យស្វែស្សែ)

ល.រ	បរិយាយ
៤.	៥. ពិស់យុវស្សាវអក្ស និងសិប្បក្រួច
១	ការចុះបញ្ជីសហគ្រាល់ និងសិប្បក្រមដែលមានដើមទុនក្រាមមេ០០លានរៀល (៥០ ០០០ដុល្លារ) ដែលត្រូវបានកើតឡើយ
២	ការចេញពិភាក្សាបនបត្រដំណើរការសិប្បក្រម(ឬ បុបន្ទ) ដែលមានដើមទុនក្រាមមេ០០លានរៀល (៥០ ០០០ដុល្លារ)
៣	ការចេញលិខិតអនុញ្ញាតពីកសិប្បក្រម បុប្បទីតាំង បុប្បមាស់ បុប្បរោះ បុប្បគិយតាបែនដែលមានដើមទុនក្រាមមេ០០លានរៀល (៥០ ០០០ដុល្លារ)
៤	ការត្រួតពិនិត្យផ្តើងផ្តាត់ប្រភេទខ័ណ្ឌមាត្រាសាស្ត្រដែលត្រូវបានប្រើសម្រាប់ការធ្វើអាជីវកម្ម(គិត១ ឯកតានៃខ័ណ្ឌ)
៤.១	ផ្នែកទម្រង់ ជាតីដឹងមិនស្មើប្រភេទ - ទម្រង់គិចជាង បុស៊១០គីឡូក្រាម (សម្រាប់ជាតីដឹងជាក់តាំងលក់) - ទម្រង់លើសពី១០គីឡូក្រាម ដល់១០០គីឡូក្រាម (សម្រាប់ជាតីដឹងជាក់តាំងលក់) - ទម្រង់លើសពី១០០គីឡូក្រាម ដល់១ ០០០គីឡូក្រាម
៤.២	ខ័ណ្ឌមែបងបែកវិគុកវិវឌ្ឍន៍ (ប្រែងតម្លៃនៃ និងបណ្តាស) - ដែលបានប្រែងចំនួន១ (តាមស្ថានឈើ) - ធម៌បណ្តាស(អប្បបរមា ឬគីឡូក្រាម) - ធម៌បណ្តាស(១៥ គីឡូក្រាម) - ធម៌បណ្តាស(លើសពី១៥ គីឡូក្រាម) - ដែលបានប្រែងចំនួន១
៥	គ្រែពិនិត្យផ្តើងផ្តាត់បរិមាណា និងផ្តាកសញ្ញាមាត្រាសាស្ត្រលើទំនិញដលិត និងទំនិញដច្ចប់
៥.១	ទំនិញដលិត + រាយនកំណែ(មួយមុខដលិតដល) - សំលៀកបំពាក់ - កំណលរាំ សម្រារ៖សំណង់(មួយមុខដលិតដល) បរិការអគ្គិសនី អេឡិកត្រួនិប និងអបទិក(មួយមុខដលិតដល)
៥.២	ទំនិញដច្ចប់ + ជាទស្សន៍ ដលិតដលចំណើអាហារា និងវិគុកវិគប់ប្រភេទ(មួយមុខដលិតដល) - គិចជាង បុស៊ ៥គីឡូក្រាម បុលីត្រ - លើសពី៥គីឡូក្រាម បុលីត្រ ដល់១០គីឡូក្រាម បុលីត្រ - លើសពី១០គីឡូក្រាម បុលីត្រ ដល់២០គីឡូក្រាម បុលីត្រ - លើសពី២០គីឡូក្រាម បុលីត្រ ដល់៣០គីឡូក្រាម បុលីត្រ - លើសពី៣០គីឡូក្រាម បុលីត្រ ដល់៥០គីឡូក្រាម បុលីត្រ



ល.រ	បរិយាយ
	- លើសពី៥០គីឡូក្រាម បុលីត្រ
	- សំណើមក្នុងគ្រាប់ដំឡើជាតិ
	- ភាពភ្លើលើគ្រាប់ដំឡើជាតិ
	+ ផលិតផលថ្វាំដែក និងក្រដាស(មួយមុខផលិតផល)
	+ ផលិតផលគីមី
	- សាបីដែលមួយឯកសាបី គ្រឹះដំអាត ឬលាក្រឹះដំក្រុហុ ឬគ្រឹះដំអាង
	- ថ្វាំសម្ងាប់សត្វលិត បុដ្ឋិគីមិកសិកម្ម
	- ថ្វាំលាបពណ៌ វិនិះ ថ្វាំទ្រនាប់ ទីកថ្វាំពោះពុម្ព បុច្ចាស្ទិក

១០. គិត់យោះ និងបានដឹង

១	ការធ្វើលំអាជ្ញាប័ណ្ណុដនុជាន់
	- សេវាតិនិត្យ រៀបចំ និងដំណើរការងកសារសម្រាប់ការធ្វើលំអាជ្ញាប័ណ្ណុសិប្បកម្មដនុជាន់ និងអាជីវកម្ម ដនុជាន់ខ្លាតគូច (ការដោក់ពាក្យស្ទើសំ និងដំណើរការងកសារ) ស្របតាមការកំណត់បែស់ក្រសួងនៃ និង ចាមពល
	- សេវាតិនិត្យ រៀបចំ និងដំណើរការងកសារសម្រាប់ការធ្វើលំអាជ្ញាប័ណ្ណុសិប្បកម្មការពើអាជីវកម្ម ដីកយកអារម្មជីសម្រាប់ប្រើប្រាស់ក្នុងមួលដ្ឋានដែលមានទំហំផ្ទៃក្រឡាចិនលើសពី៣០០ម៉ែត្រក្រឡា និងជំរោះមិនលើសពី៣០២ម៉ែត្រ
២	ការបុះបញ្ជីអាជ្ញាប័ណ្ណុ
	- អាជ្ញាប័ណ្ណុសិប្បកម្មដនុជាន់ និងអាជីវកម្មដនុជាន់ខ្លាតគូច
៣	ការពិនិយោន្តការណ៍ជាម្រាក់
	ការណើដំណើរការដោយអាជ្ញាប័ណ្ណុដនុជាន់ដើម្បីតសុពលភាពចំពោះ៖ - អាជ្ញាប័ណ្ណុសិប្បកម្ម - អាជ្ញាប័ណ្ណុអាជីវកម្មដនុជាន់ខ្លាតគូច

១១. គិត់យោះនិងក្រឡា

១	ការបេញលិខិតអនុញ្ញាតប្រកបអាជីវកម្មលោហេះជាតុក្សដីប្រឈមានតម្លៃដែកគ្រឹះដំអលដ្ឋាន
២	ការបេញលិខិតអនុញ្ញាតបិទស្សាកវិចិថីបិយប័ណ្ណបន្រែស

១២. គិត់យោះរួចរាល់ដែលបានដឹង និងបានដឹង

	ក. សេវាសុវត្ថិយាជី និងក្រឡាចិន
១	ការបុះបញ្ជីដំបូង ដែលមានលក្ខណៈជាប្រព័ន្ធន (ក្នុង១ម៉ែត្រ)
២	ការបុះបញ្ជីដំបូងមានលក្ខណៈជាថ័រដោយដី និងបេញប័ណ្ណ (ក្នុង១ក្តាលដី)
៣	ការធ្វើអេចលននគ្គទាំងមួល (ក្នុង១ប័ណ្ណ)
៤	ការបំបែកក្រាលដីដោយធ្វើ ប្រដោយមិនធ្វើអេចលនវគ្គ (ក្នុង១ក្រាលដីដែលបំបែក) និងការបែងច្រាមក្រាលដី (ក្នុង១ក្រាលដីដើម) (តាមការស្ទើសំ)
៥	ការស្វែងរកចំណុចព្រមដីឡើងវិញ (ក្នុង១បង្កោល)

ល.រ	បរិយាយ
៦	ការចេញលិខិតបញ្ជាក់ព័ត៌មានសុវិយាជីក្នុងទំនាក់ទំនាក់មានការចេញលិខិតបញ្ជាក់ ការចេញសាកកប័ត្រព័ត៌មាន ការចេញលិខិតបញ្ជាក់សុវិយាជី)
៧	ការដោកកំបនុក និងការលើកលែង និងការដោកកំបញ្ចា និងការដោកកំហូបូតែក (ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល)
៨	ការចេញលិខិតបញ្ជាក់សុវិយាជី(ក្នុងទំនាក់ទំនាក់ក្រោមអាជីវកម្ម A4)
៩	ការប្រើប្រាស់ក្រុងការប្រើប្រាស់ក្នុងទំនាក់ទំនាក់ (ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល)
១០	ការចុះបញ្ជីចំណោកងកជននៃអគារសហកម្មសិទ្ធិ(ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល)
១១	ការចុះបញ្ជីសិទ្ធិដឹងឈើព្រឹងយ៉ាង (ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល)
១២	ការចុះបញ្ជីសិទ្ធិសម្រាប់ជីសដុកកិច្ច(ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល)
១៣	ការចុះបញ្ជីអចលនវគ្គទាក់ទងនឹងក្រមនីតិវិធីផ្ទុប្បរណី(ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល)
១៤	ដែនទីជាក្រោដាស(ក្នុងទំនាក់ទំនាក់សន្តិ៍ក)
១៥	រូបថតអំគូហូក ទំនៃជាមីជីថល(ក្នុងទំនាក់ទំនាក់ម.ម)
១៦	រូបថតអំគូហូកទំនៃជាក្រោដាស(ពាណិជ្ជកម្មខ្លាតAO) ក្នុងទំនាក់ទំនាក់សន្តិ៍ក
១៧	ទិន្នន័យបង្ហាញប្រចាំពីភាគ (ប្លង់ទីតាំង និងនិយាយការ) គិតក្នុងទំនាក់ទំនាក់បង្ហាញ (តាមការស្វើសំឡេច្ចូន)
	២. សេវាសំណង់
១	លិខិតអនុញ្ញាតសាងសង់សំណង់លំនៅជាន់ដែលមានក្រឡាងផ្ទើសំណង់ទំហំ ≤៣០០០ម ^២
២	សំណង់អគារធ្វើដោយក្រោពីលំនៅជាន់ដែលមានក្រឡាងផ្ទើសំណង់ទំហំ ≤៣០០០ម ^២
៣	សំណង់ផ្ទុក សំណង់សុប្បរសដែន បុអង្គការមនុស្សធំ អំណោយដែនសហគមន៍ ប្រជុំក្រើក ដែលមានក្រឡាងផ្ទើសំណង់ទំហំ ≤៣០០០ម ^២
៤	ការផ្តល់គោលការណ៍សាងសង់ និងអភិវឌ្ឍន៍ដី
	៩. គារចុះបញ្ជីសហគ្មាន-ក្នុងទំនាក់ទំនាក់បណ្តុះបណ្តាល និងក្រុងទំនាក់ទំនាក់បណ្តុះបណ្តាល
១	ចុះបញ្ជីលើកដំបូង និងបន្ទាលសុពលភាពសម្រាប់ក្រុមជាងសំណង់
	១០. គារចុះបញ្ជីលើកដំបូង និងក្រុងទំនាក់ទំនាក់បណ្តុះបណ្តាល (តាមការស្វើសំឡេច្ចូន)
១	ឯកសារស្វើសំណងសង់(ក្នុងទំនាក់ទំនាក់ម)
២	ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងផ្ទើសំណង់(ក្នុងទំនាក់ទំនាក់ម)
៣	ដែនទី ទំហំ A-4(ក្នុងទំនាក់ទំនាក់សន្តិ៍ក)
៤	ដែនទី ទំហំ A-3(ក្នុងទំនាក់ទំនាក់សន្តិ៍ក)
៥	ដែនទី ទំហំ A-2(ក្នុងទំនាក់ទំនាក់សន្តិ៍ក)
៦	ដែនទី ទំហំ A-1(ក្នុងទំនាក់ទំនាក់សន្តិ៍ក)
៧	ដែនទី ទំហំ A-0(ក្នុងទំនាក់ទំនាក់សន្តិ៍ក)
	១១. សេវាតិច្ឆេកចែកប្រចាំឆ្នាំ និងក្រុងឆ្នាំ (តាមការស្វើសំឡេច្ចូន)
១	លើកដោកទាក់ទងទៅនិងដី និងសំណង់ទូទៅ (សម្រាប់មួយការណ៍)

ល.រ	បរិយាយ
១៣.	ទិន្នន័យគម្រោង ក្នុងព្រមទាំង និច្ចនោះ
១	ជំនួយដែល
	- ចេញលិខិតអនុញ្ញាតធ្វើការប្រកម្ម
២	ជំនួយដែល
២.១	<p>ចេញលិខិតអនុញ្ញាតប្រមូលទិញសត្វនិងជំនួយដែលមានដើមកំណើតពីសត្វ "ប្រភេទ ២"</p> <ul style="list-style-type: none"> - បង្កើតសត្វយាតដ្ឋាន - ធ្វើអាជីវកម្មពិយាណសត្វ - បង្កើតកន្លែងប្រមូលផ្តុំសត្វ - បង្កើតកន្លែងជំនួយដែលមានដើមកំណើតពីសត្វ - បង្កើតកន្លែងជំនួយកំណើតប្រមូលសត្វបំបាត់ - បង្កើតកសិកដ្ឋានចិត្តធមសត្វ - បង្កើតកន្លែងលក់សត្វកំជី - បង្កើតកន្លែងពិនិត្យនិងព្យាបាលសត្វ - បង្កើតកន្លែងលក់បសុទ្ធសប់ និងសម្ងាត់ ហើយបសុទ្ធសប់ ដើម្បីសត្វ - បង្កើតកន្លែងស្អែកនិងចំការបាយសាប់ - បង្កើតកន្លែងយ្មានស្អែកសំណួរគោរបី
២.២	<p>សេវាបិយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ និងជំនួយដែលមានដើមកំណើតពីសត្វ និងការប្រមូលការងារ</p> <p>សេវាកម្មត្រួតពិនិត្យអនាម័យសត្វ សាប់ និងជំនួយដែលសត្វនៅសត្វយាតដ្ឋាន "ចកចារក្នុងផ្ទៃប្រទេស"</p> <p>សេវាក្រោតពិនិត្យអនាម័យសត្វ និងជំនួយដែលមានដើមកំណើតពីសត្វ៖</p> <p>ក. សត្វ</p> <ul style="list-style-type: none"> - សត្វចុប្បាយទ្រសុកដំ(ពេញឲយ)៖ គោរបី សេះ...(ក្បាល) - សត្វចុប្បាយទ្រសុកដំ(កូន)៖ គោរបី សេះ...(ក្បាល) - សត្វចុប្បាយទូច(ពេញឲយ)៖ ធ្វើក ពុំពេ ចៀង... (ក្បាល) - សត្វចុប្បាយទូច(កូន)៖ ធ្វើក ពុំពេ ចៀង...បំពេះកុនធ្វើកមានទម្ងន់តិចជាង ៣០គ.ក្រ(ក្បាល) - បក្សីស្រុក(ពេញឲយ)៖ មាន ៧ មាន់បាកំង ក្រច ... (ក្បាល) - បក្សី(កូន)៖ មាន ៧ មាន់បាកំង ក្រច ...ទម្ងន់តិចជាង ១៤ក្រាម(ក្បាល) - សិតបក្សីសម្រាប់ក្រាស់(ក្បាល) - ទីការមសត្វ(កំពើ) - អំបីយុងសត្វ(ក្បាល) <p>ខ. សាប់ និងផ្នែកបន្ទាប់នៃដែលបានបង្កើតឡើង "ចកចារក្នុងផ្ទៃប្រទេស"</p> <ul style="list-style-type: none"> - សាប់សត្វ បុបក្សីទាំងមូល សាប់សត្វ បុបក្សីពុំពេដ្ឋាន សាប់សត្វ បុបក្សីកាប់ដាង សាប់ដាប់ផ្លូវ សាប់កាប់ដាប់ផ្លូវ សាប់សុខ(ភ្លាមដាប់ផ្លូវ) និងផ្នែកបន្ទាប់នៃដែលបានបង្កើត ស្រស់ បុរក្សាទុក្នុងទីត្រួតដាក់ បុបងក(គ.ក្រ) - សាប់ដោរ សាប់ក្រក មេរីសាប់ វស្សាកដ្ឋឹកក្រោម(គ.ក្រ)

ល.រ	បរិយាយ
	<ul style="list-style-type: none"> - នាង់សត្វគ្រប់ប្រកេទ មិនទាន់ចាំបាច់ នៅស្រស់ បង្កក ប្រឡាក់ ត្រាំទីកអំបិល ហើយ កក(គ.ក្រ) - ទីកដោះស្រស់ (លីគ្រ) - សុវត្ថស្រស់ ថ្មបំណុល សម្បត្ត ចំអិន និងបង្កក(គ្រប់)
	<p>គ. ជួលិតជួលមានដើមកំណើតពីសត្វសម្រាប់ប្រើប្រាស់ផ្ទៃកដ្ឋែង។ ដួលមិនអាចបារិភាគបាន "ចកចលខ្លួនដ្ឋែប្រទេស"</p> <ul style="list-style-type: none"> - សៀវភៅស្រស់ប្រឡាក់អំបិល បុ ស្អូត(គ.ក្រ) - ផ្ទៃកបន្ទាប់បន្ទីដើម្បីតបស់សត្វ ដូចជា ឈាមស្រស់ មេរីឈាម ធ្វើដែល មេរីធ្វើដែល...(គ.ក្រ) - ចំណៀតសត្វ(គ.ក្រ)
២.៣	សៀវភៅគ្រឹះនិត្យអនាម័យសត្វ សាប់ និងជួលិតជួលសត្វនៅតួនាទី
២.៤	<p>ប្រាក់ដោន់លីកទីកចិត្តដល់មន្ត្រីដួលបានចូលរួមបង្ហាញលើសអនាម័យសត្វសាប់និងជួលិតជួលមានដើមកំណើតពីសត្វ</p> <ul style="list-style-type: none"> - ប្រាក់ដោន់បង្ហាញលើសអនាម័យសត្វ និងជួលិតជួលមានដើមកំណើតពីសត្វ និងប្រាក់ដោន់បង្ហាញលើសអនាម័យសត្វ សាប់ និងជួលិតជួលសត្វនៅតួនាទី
៣	នីតិកម្មកសិកម្ម
៣.១	<p>កវិមារសៀវភៅការបេញលិខិតអនុញ្ញាតលក់ដុលកំករយចុះកសិកម្ម បុណ្ណែកសិកម្ម</p> <ul style="list-style-type: none"> - កវិមារលីកការបេញលិខិតអនុញ្ញាតសម្រាប់ដីកសិកម្មតាមបរិមាណាលើស្តីស្តីដើរប្រើប្រាស់ប្រព័ន្ធដំឡើ - កវិមារលីកការបេញលិខិតអនុញ្ញាតសម្រាប់ចុះកសិកម្មតាមបរិមាណាលើស្តីស្តីដើរប្រើប្រាស់ប្រព័ន្ធដំឡើ - ការលើស្តីលិខិតអនុញ្ញាតលក់ដុលកំករយចម្បេះនូវចុះកសិកម្ម និងដីកសិកម្ម
៤	<p>កវិមារសៀវភៅលើដំណើរការផ្តល់នូវអប់សម្រួលភាពពិធានី: សម្រាប់អ្នកដ្ឋានដីដែកចាយ អ្នកលក់ដុលកំករយ និងប្រព័ន្ធការកម្មការអប់សម្រួលភាពពិធានី: (បេញឲ្យបន្ទានប្រេបញ្ញាកំករយផ្តល់នូវ)</p> <ul style="list-style-type: none"> - ដំណើរការផ្តល់នូវអប់សម្រួលភាពពិធានី: (បេញឲ្យបន្ទានប្រេបញ្ញាកំករយផ្តល់នូវ)
៩. និមួយនរោះ និមួយឆ្លើន: និមួយឆ្លើនទីនៅខេត្ត:	
១	ការផ្តល់បណ្តាការដោរ និងសៀវភៅការដោររបស់ជនកម្ពុជា
២	ការបេញលិខិតទូលស្អាត់ការបាន់ទ្វាត់ដើរប្រើប្រាស់ប្រព័ន្ធបុគ្គលិក
៣	ការចុះបញ្ជីការសំណុំបំបាត់ស្តីពីគ្រឹះស្ថាន
៤	លិខិតអនុញ្ញាតដើរការបេន្ទំមេចាំង

តារាងទីផ្សេនដែលបានចាប់ពិនិត្យ

សេវាទីផ្សេនដែលបានចាប់ពិនិត្យ និង ព្រមទាំង ទីផ្សេនដែលបានចាប់ពិនិត្យ

ក្នុងសេវាទីផ្សេនទី ១៩. នគរូបាល ចុះថ្ងៃទី ០៨. ខែ កុម្ភៈ ឆ្នាំ២០១៧

ស្តីពីការបញ្ជីតម្លៃការប្រាក់បញ្ជីតម្លៃការប្រាក់សេវាទីផ្សេនដែលបានចាប់ពិនិត្យ

ល.រ	បរិយាយ
១.	ការបញ្ជីតម្លៃការប្រាក់ (ការបញ្ចូនការប្រាក់បញ្ជីតម្លៃការប្រាក់)
១	វិញ្ញាបនបត្របញ្ជាក់ការសិក្សា
២	វិញ្ញាបនបត្របញ្ជាផ្លាងអាសន្ន មធ្យមសិក្សាកម្រិត១
៣	វិញ្ញាបនបត្របញ្ជាផ្លាងអាសន្ន មធ្យមសិក្សាកម្រិត២
៤	វិញ្ញាបនបត្របញ្ជាផ្លាងអាសន្ន មធ្យមសិក្សាបច្ចុប្បន្ន
៥	វិញ្ញាបនបត្របញ្ជាផ្លាងអាសន្ន មធ្យមសិក្សាទុកិយកុមិ
៦	វិញ្ញាបនបត្របញ្ជាក់ការសិក្សាប្រចាំខែ ១២
៧	វិញ្ញាបនបត្រចុះបញ្ជីការបេះតែម្វេបនៃខែ
៨	វិញ្ញាបនបត្របញ្ជាផ្លាងអាសន្ន ក្នុងក្រុមក្រោម
៩	ប័ណ្ណបាត់តែង
១០	វិញ្ញាបនបត្រ
១១	លិខិតផ្ទេរសិទ្ធិការនៃការបំអចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
១២	លិខិតបញ្ជាក់លទ្ធផលនៃការប្រជុះសញ្ញាបត្រមធ្យមសិក្សាកម្រិត១
១៣	សញ្ញាបត្រមេដ្ឋាមសិក្សាកម្រិត២ (បំពេញវិធី)
១៤	សញ្ញាបត្រមេដ្ឋាមសិក្សាទុកិយកុមិ
១៥	សញ្ញាបត្រមេដ្ឋាមសិក្សាគុរីកាសល្អ
១៦	សញ្ញាបត្រមេដ្ឋាមសិក្សា
១៧	សញ្ញាបត្រគ្រប់គ្រងកម្រិតខ្ពស់
១៨	ព្រឹកិបត្រលទ្ធផលប្រជុះសញ្ញាបត្រមេដ្ឋាមសិក្សាទុកិយកុមិ
១៩	បរិញ្ញាបត្រ
២០	បរិញ្ញាបត្រដោ
២១	លិខិតបញ្ជាក់ការសិក្សា
២២	អគ្គសញ្ញាបាប័ណ្ណ
២៣	ស្ម័គ្រកិត្យាក់នៅ/ស្ម័គ្រកិត្យាប្រជុះ
២៤	ប័ណ្ណសំគាល់យោងយន្ត
២៥	ប័ណ្ណបៀកបរចំយន្ត

ល.រ	បរិយាយ
២៦	ព្រឹត្តិបគ្គពិនិត្យ
២៧	ពាក្យសំបញ្ចាក់សញ្ញាបគ្គមធ្យមសិក្សាកម្មិត២ ចំណោះដឹងទូទៅ
២៨	វិញ្ញាបនបគ្គបណ្តាឃេសនុប្រាក់បិញ្ញាបគ្គ
២៩	វិញ្ញាបនបគ្គបណ្តាឃេសនុប្រាក់បិញ្ញាបគ្គដែរ
៣. ភាពខ្លួនខ្លួន	
១	ការបេញលិខិតអនុញ្ញាតបំពេញអាចមិនឱ្យសិទ្ធិដកដន្លកម្រោម១០០០ម៉ែត្រការ៩
៤. ភាពខ្លួនដិជ្ជិតាន់ការបំបាត់អចលន្ទូរព្រំផែតក្នុងប្រព័ន្ធបញ្ជី	
១	<p>ដើ</p> <ul style="list-style-type: none"> - ដើកឯងជានីត្រូវបញ្ចូនប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ដើកឯងប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ដើកឯងប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប
២	<p>លំនៅជាន (ក្រោពីកូមិត្រី៖)</p> <ul style="list-style-type: none"> - ដើកឯងជានីត្រូវបញ្ចូនប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ដើកឯងប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ដើកឯងប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប
៣	<p>កូមិត្រី៖</p> <ul style="list-style-type: none"> - ដើកឯងជានីត្រូវបញ្ចូនប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ដើកឯងប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ដើកឯងប្រុងប្រាណនៃខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តសៀមរាប
៥. ភាពអ្នករាជធម្មជ្រាវ	
១	សេចក្តីថ្លែងសំបុត្រកំណើត បុសំបុត្របញ្ចាក់កំណើត
២	សេចក្តីថ្លែងសំបុត្រអាពាហ៍ពិពាហ៍ បុសំបុត្របញ្ចាក់អាពាហ៍ពិពាហ៍
៣	សេចក្តីថ្លែងសំបុត្រមេណកាត បុសំបុត្របញ្ចាក់មេណកាត
៦. ទិសំយេអប់ យុទ្ធសាស្ត្រ	
១	អាជ្ញាប័ណ្ឌ បូលិខិតអនុញ្ញាតបើក បន្ទូលុពលភាពសាលា បុច្ចាក់មេត្តយុសិក្សាងដកដន្ល (កម្មវិធីជាតិ)
២	អាជ្ញាប័ណ្ឌ បូលិខិតអនុញ្ញាតបើក បន្ទូលុពលភាពសាលា បុច្ចាក់មេត្តយុសិក្សាងដកដន្ល (កម្មវិធីអនុជាតិ)
៣	អាជ្ញាប័ណ្ឌ បូលិខិតអនុញ្ញាតបើក បន្ទូលុពលភាពបង្កើតបណ្តាលជំនាញ និងកាសាបនទេសត្ថិនិយោគ តិចជាង១ឆ្នាំ
៤	អាជ្ញាប័ណ្ឌ បូលិខិតអនុញ្ញាតបើក បន្ទូលុពលភាពក្នុងហាត់ត្រាង
៥	អាជ្ញាប័ណ្ឌ បូលិខិតអនុញ្ញាតបើក បន្ទូលុពលភាពអាជីវកម្មលក់សម្ងាត់កើតុង
៧. ទិសំយសុខាគិច្ច	
១	លិខិតអនុញ្ញាតស្តីសំបើកបី បន្ទូលុពលភាព និងបន្ទូលុពលភាពអាជីវកម្មលក់សម្ងាត់កើតុង

ល.រ	បរិយាយ
២	លិខិតអនុញ្ញាតស្មើសុំបើកឱ្យ បន្ទសុពលភាព និងបូរិចាំងបន្ទប់ព្យាបាលដោយចលនា
៣	លិខិតអនុញ្ញាតស្មើសុំបើកឱ្យ បន្ទសុពលភាព និងបូរិចាំងបន្ទប់ថា ជម្រើ
៤	លិខិតអនុញ្ញាតស្មើសុំបើកឱ្យ បន្ទសុពលភាព និងបូរិណ្ណោះទិសចាកវិនិទ្ធសាននេះ និងបូរិចាំងបន្ទប់ព្យាបាលដោយចលនា
៥	លិខិតអនុញ្ញាតបន្ទសុពលភាពទិសចាកវិនិទ្ធសាននេះ ១
៦	លិខិតអនុញ្ញាតស្មើសុំបើកឱ្យ បន្ទសុពលភាព និងបូរិចាំងបន្ទប់ពិភាគៗព្យាបាលដែលមានផែនក្រោម
៧	លិខិតអនុញ្ញាតស្មើសុំបើកឱ្យ បន្ទសុពលភាព និងបូរិចាំងបន្ទប់ពិភាគៗដែលមានផែនក្រោម
៨	ការធ្វើលិគ្សាបនបត្របញ្ជាក់អនាម័យចំណុះអាហារតាមកោដនិយដ្ឋាន និងអាហារដ្ឋានដែលមានចំណុះបាប់ពី៥០កែអីចុះក្រោម

៤. ទិសំយេទេសចរណ៍

១	ផ្ទៃសំណាក់ចាប់ពី០៩បន្ទប់ ចុះក្រោម
២	ផ្ទៃដ្ឋានបន្ទប់ស្ថាក់នៅ
៣	កោដនិយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ចាប់ពី៥០នាក់ ចុះក្រោម
៤	កោដនិយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក
៥	គុបលក់អាហារ
៦	ហាងលក់គុយទាំ ការហេរ
៧	ម៉ាស្បែ ចាប់ពី០៥វ៉គ បុចាប់ពី០៥កោអី ចុះក្រោម
៨	ខាតុអូខេ ចាប់ពី០៥បន្ទប់ ចុះក្រោម
៩	ស្ថុកយ៉ា ចាប់ពី០៥គុ ចុះក្រោម
១០	បែយនុដឹកទេសចរណ៍ ចំណុះបាប់ពី០៥កោអី ចុះក្រោម
១១	ម៉ឺតុខុបទេសចរណ៍
១២	ម៉ឺតុដ្ឋីលទេសចរណ៍
១៣	ទីមួកម៉ឺតុដឹកទេសចរណ៍

៥. ទិសំយេទេសចរណ៍

១	សេវាកម្មម៉ឺតុ <ul style="list-style-type: none"> - ចុះបញ្ជី - បូរប័ណ្ឌសម្រាប់ (ពណ៌ លេខម៉ាសីន) - ទុគិយតាប័ណ្ឌសម្រាប់ - តុគិយតាប័ណ្ឌសម្រាប់ - ទុគិយតាស្ថាកលេខ - តុគិយតាស្ថាកលេខ
២	សេវាកម្មក្រឹមក្រុយនាយក ប្រុមក <ul style="list-style-type: none"> - ចុះបញ្ជីក្រឹមក្រុយនាយក - ចុះបញ្ជីទីមួក(ទោចក្រុយនាយក)

ល.រ	បរិយាយ
	<ul style="list-style-type: none"> - ប្រា ទុកធម៌ ប្រតិយតាប័ណ្ណសម្ងាត់ត្រីចក្រយានយន្ត - ប្រា ទុកធម៌ ប្រតិយតាស្អាកលេខត្រីចក្រយានយន្ត
៣	<p>ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត</p> <ul style="list-style-type: none"> - ត្រីចក្រយានយន្ត ប្រពេជក្រយានយន្តសណ្ឋាញដីមីក - ទុកធម៌ ប្រតិយតាពិនិត្យលក្ខណៈបច្ចេកទេស
៤	<p>ត្រីចក្រយានយន្ត ប្រពេជក្រយានយន្តសណ្ឋាញដីមីក</p> <ul style="list-style-type: none"> - ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន - ត្រីចក្រយានយន្ត
៥	<p>ដីមីកសណ្គាល់ដោយប្រពេជក្រយានយន្ត</p> <ul style="list-style-type: none"> - ការបន្ទាលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូន - ត្រីចក្រយានយន្ត
៦. ទីសំយែងប្រចាំថ្ងៃ និងទីតួនាទីសិទ្ធិ:	
១	<p>កម្មវិធីសម្រេចដោយក្រុងការ</p> <ul style="list-style-type: none"> - ការប្រគល់ត្រីនៅទីសាធារណៈលក្ខណៈជាតិ - ការសំរេចទស្សនីយការណ៍លក់សំបុត្រ - ការសំរេចល្អានគ្រប់ទម្រង់ - អាជីវកម្មកំសាន្ត លក់សំបុត្រ
២	<p>ការបញ្ចាំងការពយន្ត និងអ្នក</p> <ul style="list-style-type: none"> - ការបញ្ចាំងការពយន្ត និងអ្នក ធនាយការណាតិជ្រកម្ម - ការបញ្ចាំងការពយន្ត និងអ្នក កំណែពិធីបុណ្យរៀងរៀង - ការបញ្ចាំងការពយន្ត និងអ្នក កំណែរៀងរៀង
៣	<p>អាជីវកម្មលក់ ដូលស្មើដែរពយន្ត និងអ្នក</p> <ul style="list-style-type: none"> - ហាងលក់ ដូលស្មើដែរពយន្ត និងអ្នក - អគាល់កំស្មើដែរពយន្ត និងអ្នក
៤	<p>ស្ថាកសញ្ញាអាជីវកម្ម</p> <ul style="list-style-type: none"> - ផ្តាច់ប្រាប់ប្រភេទ ទំហំក្រោមពីម៉ែត្រការី - ផ្តាច់ប្រាប់ប្រភេទ ទំហំបាប់ពីម៉ែត្រការី ដល់៥ម៉ែត្រការី - ប័ណ្ណប្រកាសផ្សាយការណាតិជ្រកម្ម (Poster) - ផ្តាច់រូបការ និមិត្តសញ្ញាផែនក្រោមពីម៉ែត្រការី - ផ្តាច់រូបការ និមិត្តសញ្ញាផែនក្រោមពីម៉ែត្រការី ដល់៥ម៉ែត្រការី - បង្ហាញការណាតិជ្រកម្ម
៥	<p>ការផ្តល់អាជ្ញាប័ណ្ណ</p> <ul style="list-style-type: none"> - ផលិតស្ថាកសញ្ញា ផ្តាច់សញ្ញា ផ្តាច់ផ្សាយការណាតិជ្រកម្ម
៦	<p>អាជីវកម្មគ្រឿងបំពងសំឡែង</p> <ul style="list-style-type: none"> - ដូលជាស្ថាកសញ្ញា ផ្តាច់សញ្ញា ផ្តាច់ផ្សាយការណាតិជ្រកម្ម

ល.រ	បរិយាយ
១	អាជីវកម្មលក់ស្រីរកា - បណ្តាលារដែលមានផ្ទៃក្រឡាងក្រាមខំនៅតំបន់ត្រូវបាន
៤	អាជីវកម្មសិល្បៈសុទ្ធបរប - ទីតាំងដលិត និងលក់ចម្ងាក់ ពុម្ពសុំម៉ែងតែ - ទីតាំងដលិត លក់ចម្ងាក់ម្នាច់សិល្បៈ - ជាងគំនួរ
៥	អាជីវកម្មបេត្តបរប - អគារធូរប ចំត្រូប ចំតែកីដើម្បី - ផ្ទះបេត្តបរប ផ្ទិតត្រូប ចំតែកីដើម្បី
១០	អាជីវកម្មកាត់សក់ អូតុសក់ លម្អូកប្រកក និងសម្ងាត់ការ (ហាង) - កាត់សក់បុរស(បាប់ពីចំកោអី ទៅចំកោអី) - កាត់សក់បុរស(បាប់ពីចំកោអី ទៅចំកោអី) - អូតុសក់ កាត់សក់ លម្អូកប្រកក(បាប់ពីចំកោអី ទៅចំកោអី) - អូតុសក់ កាត់សក់ លម្អូកប្រកក(បាប់ពីចំកោអី ទៅចំកោអី) - សម្ងាត់ការ(ផ្សេលឲ្យលក្ខណៈក្រោមខំនៅបាន ៩០០ដុល្លារអាមេរិក) - សម្ងាត់ការ(ផ្សេលឲ្យលក្ខណៈក្រោមខំនៅបាន ៣០០ដុល្លារអាមេរិក) - សម្ងាត់ការ(ផ្សេលឲ្យលក្ខណៈក្រោមខំនៅបាន ១០០ដុល្លារអាមេរិក)
១០. និស់យុទ្ធសាស្ត្រកម្ពុជា និងសិល្បៈកម្ពុជា និងនិស់យុទ្ធសាស្ត្រ និងសិល្បៈកម្ពុជា	
១	ចុះបញ្ជីសិល្បៈកម្ពុជា - កំប្រឈុតក្រណាត់ ស្ថិក កោសិធន ឆ្នាំសិក - កំប្រឈុតសំងសី អាលុយមិត្តធម៌ ដែក កញ្ចក់ - កំប្រឈុតតែនវត្ថុ - ដលិតដើរតាង ពាង លូ តិដ្ឋាករី - ធ្វើឡើង ជូប
២	ចាយពល - ដំឡើងម៉ាសីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ហាលអគ្គិយដែលមានកម្មវិធីសំនើសំនើ ២៥គីឡូវត្ថុ (25KW)
៣	សេវាកម្ម - ដែលដូលគ្រឿងអគ្គិសនីអេឡិចត្រូនិក - លាងបែបនំបុក ម៉ឺត្តុ - លាងម៉ឺត្តុ
១១. និស់យុទ្ធសាស្ត្រកម្ពុជា	
	- លិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម

ល.រ	បរិយាយ
១២. និស់យេសំណង់	
១	លិខិតអនុញ្ញាតសាងសង់ដែលមានក្រឡាភ្លើសំណង់ទាំងបំផុត ៥០០ម៉ែ
២	លិខិតអនុញ្ញាតសាងសង់ព្រឹកបន្ទះមុខ ឬ ជួសដុលដែលមានក្រឡាភ្លើសំណង់ទាំងបំផុត ៥០០ម៉ែ
៣	លិខិតអនុញ្ញាតបើកការធ្វើនាំដែលមានក្រឡាភ្លើសំណង់ទាំងបំផុត ៥០០ម៉ែ
៤	លិខិតបិទការធ្វើនាំប្រើប្រាស់បច្ចុប្បន្នការព្រឹកបន្ទះមុខដែលមានក្រឡាភ្លើសំណង់ទាំងបំផុត ៥០០ម៉ែ
៥	សេវាកម្ម ជួសដុល និងសាងសង់បេង (បេងប្រឈម/បេងប្រឈម)
១៣. និស់យកសិក្សា	
១	លិខិតអនុញ្ញាតធ្វើការដើរកម្មលក់ដី កយ សម្រារ៖កសិកម្ម
២	វិញ្ញាបនបគ្រានម៉ែយសត្វ និងជួតជួនមានដើមកំណើតពីសត្វ